

លក្ខខណ្ឌត្រូវមានការងារធ្វើ របស់ SNAP



ប្រសិនបើអ្នកទទួលបានអត្ថប្រយោជន៍ SNAP អ្នកត្រូវបំពេញតាមលក្ខខណ្ឌត្រូវមានការងារធ្វើ ដើម្បីរក្សានូវអត្ថប្រយោជន៍ទាំងអស់នោះ។ ជាទូទៅ កុមារ មនុស្សចាស់ និងជនពិការត្រូវបានអនុគ្រោះលើកលែងពីលក្ខខណ្ឌត្រូវមានការងារធ្វើ។ ការចូលរួមក្នុងកម្មវិធីអប់រំ វគ្គបណ្តុះបណ្តាល ឬកម្មវិធីព្យាបាលក៏អាចបំពេញនូវលក្ខខណ្ឌត្រូវមានការងារធ្វើបានផងដែរ។ HRA នឹងពិនិត្យករណីនីមួយៗ ដោយឡែកពីគ្នា ហើយនឹងជូនដំណឹងដល់អ្នក ប្រសិនបើលក្ខខណ្ឌត្រូវមានការងារធ្វើអាចអនុវត្តចំពោះអ្នកបាន។

អ្នកត្រូវបំពេញលក្ខខណ្ឌការងារបន្ថែម ប្រសិនបើអ្នកជាមនុស្សពេញវ័យដែលមានកាយសម្បទាមាំមួន និងគ្មានអ្នកនៅក្នុងបន្ទុក (ABAWD)។

តើ ABAWD ជាអ្វី?

ប្រសិនបើអ្នកមានអាយុពី 18-64 ឆ្នាំ ហើយអ្នកមិនមានកូនអាយុក្រោម 14 ឆ្នាំរស់នៅជាមួយនៅក្នុងគ្រួសារ មិនមានផ្ទៃពោះ ឬមើលថែទាំរណាម្នាក់ដែលមិនមានលទ្ធភាពមើលថែខ្លួនឯងបាន ហើយមិនមានពិការភាពទាំងផ្លូវកាយ ឬផ្លូវចិត្តដែលមិនអាចប្រកបមុខរបរបាន អ្នកប្រហែលជាបំពេញគ្រប់លក្ខខណ្ឌចាត់ទុកជា ABAWD។

តើលក្ខខណ្ឌត្រូវមានការងារធ្វើ នៃ SNAP មានអ្វីខ្លះ?

សូមផ្តល់ព័ត៌មានដល់ HRA ទាក់ទងនឹងស្ថានភាពការងារ និងលទ្ធភាពធ្វើការរបស់អ្នក។ ប្រសិនបើអ្នកកំពុងធ្វើការ សូមកុំបោះបង់ការងារ ឬធ្វើការតិចជាង 30 ម៉ោងក្នុងមួយសប្តាហ៍ដោយគ្មានហេតុផលសមរម្យ (ដូចជាមានជំងឺជាដើម)។

ប្រសិនបើអ្នកមិនមានការងារធ្វើ ហើយអ្នកទទួលបានឱកាសការងារសមរម្យ អ្នកត្រូវទទួលយកការងារនោះ លុះត្រាតែមានហេតុផលសមរម្យបញ្ជាក់ថាអ្នកមិនអាចបំពេញការងារនោះបាន។ ដូចគ្នានេះដែរ អ្នកនឹងត្រូវចូលរួមក្នុងកម្មវិធីការងារ និងវគ្គបណ្តុះបណ្តាលរបស់ SNAP ប្រសិនបើអ្នកត្រូវតម្រូវឱ្យចូលរួមកម្មវិធីណាមួយនោះ។

តើលក្ខខណ្ឌចាំបាច់របស់ ABAWD មានអ្វីខ្លះ?

ប្រសិនបើអ្នកជា ABAWD អ្នកនឹងត្រូវធ្វើការ ឬចូលរួមក្នុងកម្មវិធីការងារដែលមានការទទួលស្គាល់ ដូចជាកម្មវិធីការងារ និងវគ្គបណ្តុះបណ្តាលរបស់ SNAP យ៉ាងហោចណាស់ 80 ម៉ោងក្នុងមួយខែ។ អ្នកអាចបំពេញលក្ខខណ្ឌនេះដោយបូកបញ្ចូលគ្នាទាំងម៉ោងធ្វើការ និងម៉ោងចូលរួមកម្មវិធី និងតាមរយៈសកម្មភាពជំនួសផ្សេងទៀតដែលមានការទទួលស្គាល់។

អ្នកក៏អាចបំពេញតាមលក្ខខណ្ឌ ABAWD ដោយចូលរួមក្នុងសកម្មភាពដែលផ្តល់បទពិសោធន៍ការងារ ឬបម្រើការងារសហគមន៍។ ចំនួនម៉ោងចាំបាច់ត្រូវកំណត់តាមចំនួនទឹកប្រាក់អត្ថប្រយោជន៍ SNAP របស់អ្នកចែកនឹងប្រាក់ឈ្នួលអប្បបរមា។

ប្រសិនបើអ្នកមានការងារធ្វើរួចហើយ ឬអាចបញ្ជាក់ថាអ្នកមានបញ្ហាផ្លូវកាយ ឬផ្លូវចិត្តដោយមិនអាចបំពេញការងារបាន សូមជូនដំណឹងទៅ HRA និងផ្តល់ឯកសារបញ្ជាក់។ ប្រសិនបើអ្នកមិនអាចធ្វើការយ៉ាងហោចណាស់ 20 ម៉ោងក្នុងមួយខែដោយសារតែស្ថានភាពសុខភាពផ្លូវកាយ ឬផ្លូវចិត្ត អ្នកអាចស្នើសុំភ្ជាក់ងារផ្តល់សេវាផ្នែកសុខាភិបាល ឬគ្លីនិក ឱ្យបំពេញទម្រង់បែបបទសាមញ្ញមួយដែលមាននៅលើគេហទំព័រ HRA។

ប្រសិនបើអ្នកទទួលបានការណាត់ជួបពិភាក្សាដើម្បីបំពេញតាមលក្ខខណ្ឌត្រូវមានការងារធ្វើ សូមចូលរួមកុំខាន ឬផ្តល់ហេតុផលសមរម្យបញ្ជាក់ថាអ្នកពិតជាមិនអាចចូលរួមបានប្រាកដមែន។

ការខកខានមិនបានបំពេញតាមលក្ខខណ្ឌ ABAWD លើសពី 3 ខែក្នុងរយៈពេល 3 ឆ្នាំអាចបណ្តាលឱ្យអ្នកបាត់បង់អត្ថប្រយោជន៍ SNAP ដែលអ្នកមាន។



ចំពោះព័ត៌មានបន្ថែម
សូមស្កេនលេខកូដ QR។